

ការក្សានុរក្សាសុខភាពឱ្យបានកាន់តែប្រសើរ ដើម្បីបង្ការជម្ងឺមហារីក


ទោះបីជនជាតិអាស៊ីអាគ្នេយ៍មួយចំនួនធំ ច្រើនតែកើតមានជម្ងឺមហារីកច្រើនប្រភេទដូចជា៖ ជម្ងឺមហារីកថ្លើម សួត និងសួនក៏ដោយ វាជាការសំខាន់ណាស់ដែលយើងដឹងថា ជម្ងឺមហារីកទាំងនេះ អាចបង្ការបាន ព្រមទាំងអាចព្យាបាលបាន ជាពិសេស គឺនៅពេលដែលជម្ងឺ មហារីកទាំងនេះត្រូវបានពិនិត្យរកឃើញ នៅពេលដែលវាទើបតែកើតមានថ្មីៗ។

យើងសូមជួយបង្កើននិងលើកទឹកចិត្តលោកអ្នកឱ្យគិតដល់ការជ្រើសរើសជីវភាពរស់នៅ ដូចខាងក្រោមនេះ រួមជាមួយនឹងការក្សានុរក្សាសុខភាពតាមទម្លាប់របស់លោកអ្នក ដែលមានរួចមកហើយ៖

- ❖ របបអាហារ៖ ចូរទទួលទានអាហារត្រឹមត្រូវតាមសមល្មម កុំឱ្យឆ្អែតពេក តាមទម្លាប់របស់ខ្មែរយើង ម្ហូបអាហារខ្មែរមួយពេលមាន៖ បាយ បន្លែ ត្រី សាច់ តៅហ្វូ និងផ្លែឈើ។
- ❖ ការហាត់ប្រាណ៖ ជាការសំខាន់ណាស់ដែលយើងត្រូវហាត់ប្រាណរៀងរាល់ថ្ងៃ ដូចជាធ្វើសួនច្បារ ដើរ ឬក៏រត់ត្រីកៗ។
- ❖ ការសម្រាក៖ បន្ថែមទៅលើកិច្ចការដែលលោកអ្នកអនុវត្តរាល់ថ្ងៃ វាជាការសំខាន់ណាស់ ដែលយើងត្រូវរកពេលវេលាខ្លះដើម្បីសម្រាកកាយ និងចិត្ត។
- ❖ ការញ្ចាំបារី៖ ជម្ងឺមួយចំនួនធំអាចបង្ការបាន ដោយបំបាត់ការញ្ចាំបារីជាប្រចាំរាល់ថ្ងៃរបស់លោកអ្នក។ បើសិនជាលោកអ្នកញ្ចាំបារី ចូរឈប់ញ្ចាំបារី។

បន្ថែមលើនេះទៀត យើងសូមជួយលើកទឹកចិត្តលោកអ្នកឱ្យពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នក អំពីគ្រោះថ្នាក់ផ្នែកសុខភាពដែលអាចនឹងកើតមានចំពោះលោកអ្នក ព្រមទាំងការពិនិត្យផ្សេងៗ ដែលសមរម្យចំពោះលោកអ្នកមានដូចតទៅ៖

- ❖ ស្ត្រីដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ត្រូវថតឆ្មុះដោះ និងឱ្យគ្រូពេទ្យពិនិត្យដោះជូន ជារៀងរាល់ឆ្នាំ។
- ❖ ស្ត្រីដែលមានអាយុ ១៨ឆ្នាំ ឬមានការរួមដំណេក ត្រូវទៅឱ្យគ្រូពេទ្យពិនិត្យស្បូនរបៀបផែបតែស្ត ជារៀងរាល់ឆ្នាំ (លុះត្រាតែគ្រូពេទ្យរបស់អ្នកប្រាប់ថា មិនត្រូវការពិនិត្យស្បូនបែបនេះញឹកញាប់ទេ)។
- ❖ បុរសនិងស្ត្រីដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ត្រូវទៅឱ្យគ្រូពេទ្យពិនិត្យរកមើលក្រែងលោមានកើតជម្ងឺមហារីកពោះវៀនធំ វិធីពិនិត្យរកមើលជម្ងឺ មហារីកពោះវៀនធំមានដូចជា៖ ការយកលាមកទៅពិនិត្យមើលឈាមក្នុងលាមកជារៀងរាល់ឆ្នាំ និងការឆ្លុះពិនិត្យមើលពោះវៀនធំរៀងរាល់ ៥ឆ្នាំ ឬការពិនិត្យពោះវៀនធំរៀងរាល់ ១០ឆ្នាំ។
- ❖ បុរសដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នក អំពីការពិនិត្យរកមើលជម្ងឺមហារីកក្រពេញបន្តពូជរបស់បុរស ថាតើវាសំខាន់ណាស់លើលោកអ្នក ឬមិនល្អ។



Promoting Good Health and Preventing Cancers

Although Southeast Asians have high rates of certain cancers (liver, lung and cervical), it is important to know that these cancers can be preventable and treatable especially when they are detected early.

Along with your traditional health practices, we encourage you to consider the following lifestyle choices:

- ❖ **Diet:** Eat moderately. A traditional Cambodian meal may include rice, vegetables, fish, chicken, tofu, and fruit.
- ❖ **Exercise:** It is important to do moderate exercise daily such as working in the garden, walking, or jogging.
- ❖ **Relaxation:** In addition to your daily activities, it is also important to find time to relax your body and mind.
- ❖ **Smoking:** Many diseases can be prevented by eliminating smoking from your lifestyle. If you smoke, try to quit.

In addition, we encourage you to discuss your potential health risks and the appropriate screenings with your health care provider:

- ❖ Women aged 40 and over should have a mammogram and clinical breast exam by a health care professional every year.
- ❖ Women who have reached age 18 or have been sexually active should have a Pap test every year (unless their doctor tells them they need the test less often).
- ❖ Men and women age 50 and older should be screened for colorectal cancer; screening for colorectal cancer may include fecal occult blood testing every year and sigmoidoscopy every five years, or colonoscopy every 10 years.
- ❖ Men aged 50 and older should discuss prostate cancer screening with their doctor to see if it is right for them.